



**ក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទា**

របាយការណ៍

មូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ ២០១៤ និងទិសដៅអនុវត្តបន្ត

I-លទ្ធផលការងារ

១. ការងារអាទិភាពទី ១

អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងជនរងគ្រោះ និងកិច្ចការគ្រួសារ

-ក្រសួងបានផ្តល់ជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាជនរងគ្រោះ និងងាយរងគ្រោះប្រមាណ១.៤៧៦ គ្រួសារ ក្នុងនោះ តាមរយៈក្រសួងចំនួន ៩៦៦គ្រួសារ និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិ ចំនួន ៥១០នាក់

-បានសហការជាមួយអាជ្ញាធរខេត្ត កាកបាទក្រហមកម្ពុជា អង្គការជាតិ អន្តរជាតិ សប្បុរសជននានា នាំយកអំណោយជួយដល់ជនរងគ្រោះដោយគ្រោះធម្មជាតិ និងជនក្រីក្រងាយរងគ្រោះចំនួន ២.៨១៨ គ្រួសារ

-ស្រង់ស្ថិតិជនអនាថានៅតាមរាជធានី ខេត្តមួយចំនួន មានជនអនាថាសរុប ៣០២

-មន្ទីរ ស.អ.យ រាជធានីភ្នំពេញ បានគ្រប់គ្រងជនក្រីក្រគ្មានទីពឹងចំនួន ៧២នាក់ ស្រី ៤០នាក់

-មន្ទីរ ស.អ.យ ខេត្តព្រៃវែង បានស្រង់ស្ថិតិប្រជាពលរដ្ឋចំណាកស្រុកសរុបចំនួន ១៨២.០២៧ នាក់ ស្រីចំនួន ៩១.៤៧៤នាក់ ក្នុងនោះ ចំណាកស្រុកក្នុងប្រទេសចំនួន ១៣២.៩១១នាក់ និងក្រៅប្រទេសចំនួន ៤៩.១២៦នាក់

-បានស្រង់ស្ថិតិកុមាររងគ្រោះ និងរងផលប៉ះពាល់ដោយមេរោគអេដស៍ចំនួន ៧.៧៤៤នាក់

-បានចុះអប់រំ សម្ភាសន៍ និងផ្តល់ប្រឹក្សាយោបល់ដល់ស្ត្រីបម្រើសេវាកំសាន្តសប្បាយនៅតាមរាជធានី ខេត្តមួយចំនួន

-បានសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ក្នុងការទទួលឲ្យស្នាក់នៅ បីបាច់ថែទាំសុខភាព បង្កើតមុខរបរខ្នាតតូច និងផ្តល់សម្ភារៈផ្សេងៗជូនដល់គ្រួសារ និងកុមារដែលរងផលប៉ះពាល់ដោយជំងឺអេដស៍ ការរំលោភផ្លូវភេទ អំពើហិង្សាក្នុងគ្រួសារ

-បានរៀបចំទិវានារីអន្តរជាតិ ៨មីនា ខួបលើកទី១០៣ ក្រោមប្រធានបទ “សមភាពនៃការអប់រំមានសារៈសំខាន់ក្នុងកិច្ចអភិវឌ្ឍសង្គម” នៅទីស្តីការក្រសួង ស.អ.យ ក្រោមអធិបតីភាពឯកឧត្តម **វង សុភ** រដ្ឋមន្ត្រីក្រសួង ស.អ.យ និងមានការចូលរួមពីសំណាក់ស្ត្រីដែលជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង ស.អ.យ សរុបចំនួន ៣០០នាក់ ដោយម្នាក់ៗទទួលបានសំពត់មួយ និងថវិកាចំនួន ៥០.០០០រ

-បាននិងកំពុងរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងរៀបចំសេចក្តីព្រាងសារាចរណែនាំអនុវត្តនីតិវិធីសមាហរណកម្មជនរងគ្រោះក្រោមជែនសមត្ថកិច្ចក្រសួង ស.អ.យ

-បាននិងកំពុងរៀបចំសេចក្តីព្រាងប្រកាសស្តីពី បទដ្ឋានអប្បបរមាថែទាំជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទដែលស្នាក់នៅក្នុងមណ្ឌល។ និងរៀបចំឧបករណ៍ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តគោលនយោបាយ បទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារសិទ្ធិជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បានប្រជុំពិនិត្យ កែសម្រួលសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការកសាងមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះដោយសារការជួញដូរមនុស្ស និងក្រុមជនងាយរងគ្រោះនៅខេត្តបន្ទាយមានជ័យ រវាងក្រសួង ស.អ.យ និងប្រទេសថៃ។

-បានទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស កេងប្រវ័ញ្ចកម្លាំងពលកម្មចំនួន ១៨៣នាក់ និងបានធ្វើការអប់រំ ណែនាំ ពិគ្រោះយោបល់ បញ្ជូនទៅស្ថានីយ៍សម្បទានិងបណ្តុះបណ្តាលវិជ្ជាជីវៈនៅតាមមណ្ឌលអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិជាដៃគូ និងសមាហរណកម្មទៅសហគមន៍វិញ ព្រមទាំងធ្វើការតាមដានបន្ត

-ទទួលជនរងគ្រោះដោយសារការជួញដូរពីប្រទេសថៃ តាមរយៈការធ្វើមាតុភូមិនិវត្តន៍ចំនួន ៣៧នាក់ (ស្រី ១៥នាក់) និងបានបញ្ជូនទៅស្នាក់នៅក្នុងអង្គការកម្ពុជាដើម្បីជួយស្ត្រីមានវិបត្តិចំនួន ២៥នាក់ អង្គការតំណក់ទឹកចំនួន ០៧នាក់ អង្គការគ្រួសារថ្មីប៉ោយប៉ែតចំនួន ០៣នាក់ អង្គការទស្សនៈពិភពលោកចំនួន ០២នាក់

-តាមដានអតិថិជនចំនួន ០៩ករណី

-បានផ្តល់សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃដល់ជនរងគ្រោះនិរទេសពីប្រទេសថៃចំនួន ១៧នាក់ ដោយក្នុងម្នាក់ទទួលបាន ខោ ២ អាវយីត ២ កន្សែងពោះគោ ១ ខោទ្រនាប់ ២ ស្បែកជើងផ្ទាត់ ១គូ សាប៊ូកក់សក់ ១ដប ថ្នាំដុសធ្មេញ ១ ប្រាសដុសធ្មេញ ១ សាប៊ូដុំ ១ សាប៊ូម្សៅ ១កញ្ចប់ និងថង់ដាក់សម្ភារៈ ១។

២. ការងារអនិស្សន្ទ ២
អតិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា
ក-ការងារសុខុមាលភាពកុមារ

-បាននិងកំពុងពិនិត្យកែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់គណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ ក្នុងស្រុកតាខ្មៅ និងស្រុកស្អាងចំនួន០៨វគ្គស្មើ ២៥ឃុំ និងបុគ្គលិកអង្គការភាពញញឹមនៃកុមារនិងអង្គការកុមារក្នុងគ្រួសារ

-បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគុណវឌ្ឍន៍នៃអង្គការសុវត្ថិភាពកុមារដល់បុគ្គលិកអង្គការ

-រហូតមកដល់បច្ចុប្បន្នមណ្ឌលកុមារកំព្រាមានចំនួន ២២៥កន្លែង បានទទួលកុមារកំព្រា ទារកកំព្រាកុមារពិការសរុបចំនួន ១១.៨៥៦នាក់ ក្នុងនោះមណ្ឌលរបស់រដ្ឋមាន ២២កន្លែង បានទទួលចិញ្ចឹមកុមារកំព្រាចំនួន ២.២៤៤នាក់។ កុមារកំព្រាសុទ្ធតែទទួលនូវសេវាស្នាក់នៅ អប់រំ ចិញ្ចឹមបីបាច់ថែរក្សា បង្កលក្ខណៈឱ្យរៀនសូត្រចំណេះដឹងទូទៅ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងធ្វើសមាហរណកម្មទៅរស់នៅសហគមន៍វិញ។ មជ្ឈមណ្ឌលកុមារកំព្រារបស់រដ្ឋចំនួន ៣កន្លែង បានទទួលការជួយឧបត្ថម្ភបន្ថែមពីសម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងនោះមាន៖ មណ្ឌលភ្នំស្រួច អង្គរ ១២គោន ប្រាក់ ២៤.០០០.០០០ រៀល/ឆ្នាំ មណ្ឌលកម្ពុជា-បារាំង-ហុងគ្រី អង្គរ ១២គោន ប្រាក់ ១២លានរៀល/ឆ្នាំ និងមណ្ឌលកូលាប ទី ៤ ទឹកប្រាក់ ១២លានរៀល/ឆ្នាំ។ ក្រៅពីការថែទាំក្នុងមណ្ឌល កុមារកំព្រា កុមារងាយរងគ្រោះជាច្រើនទៀត បានទទួលចិញ្ចឹមថែទាំ និងផ្តល់សេវាឧបត្ថម្ភផ្សេងៗទៀត នៅក្នុងសហគមន៍ដោយសាច់ញាតិ គ្រួសារធម៌ គ្រួសារចិញ្ចឹម នៅតាមវត្តអារាម និងតាមកម្មវិធីផ្សេងៗទៀតរបស់អង្គការជាតិ និងអន្តរជាតិនានា

-បានចេញប្រកាសលុបឈ្មោះកុមារពីបញ្ជីបើកប្រាក់គោលនយោបាយចំនួន ៤៧នាក់ និងប្រកាសបញ្ចូលកុមារឱ្យស្នាក់នៅក្នុងមណ្ឌលរដ្ឋ និងទទួលរបបគោលនយោបាយចំនួន ០៦នាក់

-បាននិងកំពុងរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលថែទាំកុមារ

-បានកែសម្រួលប្រកាសស្តីពីការបង្កើត និងដាក់ឱ្យដំណើរការប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើសេវាដែលផ្តល់ឱ្យកុមារកំព្រា និងកុមារងាយរងគ្រោះនិងរៀបចំសេចក្តីព្រាងគោលនយោបាយស្តីពីក្រុមសីលធម៌កិច្ចការពារកុមារ

-អង្គការកុតិសេប្រទេសជប៉ុនបានជួយឧបត្ថម្ភកងចំនួន ៨០០គ្រឿង ដើម្បីចែកជូនកុមារកំព្រា និងកុមារក្នុងគ្រួសារក្រីក្រក្នុងរាជធានីភ្នំពេញ និងខេត្តកំពង់ចាម

-បានរៀបចំប្រកាសស្តីពីការបង្កើត និងដាក់ឱ្យដំណើរការនូវប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃលើសេវាដែលផ្តល់ឱ្យកុមារកំព្រា និងកុមារងាយរងគ្រោះ

- បានរៀបចំគោលការណ៍ណែនាំ និងឧបករណ៍នានា សម្រាប់អនុវត្តប្រកាសស្តីពីនីតិវិធីអនុវត្តគោលនយោបាយស្តីពីការថែទាំជំនួសចំពោះកុមារ
- បានសហការជាមួយអង្គការម្លប់ឬស្សី ចុះស្រាវជ្រាវដល់លំនៅដ្ឋានផ្ទាល់របស់កុមារ ដែលមិនមែនជាកុមារកំព្រាឬកុមារក្រីក្ររងគ្រោះដែលត្រូវស្នាក់នៅក្នុងមណ្ឌលកុមារកំព្រាភ្ញៀវឃ្នាំង
- បានរៀបចំសិក្ខាសាលាស្តីពីការផ្សព្វផ្សាយលិខិតបទដ្ឋាននានារបស់អាជ្ញាធរសុំកូនអន្តរប្រទេស និងវគ្គបណ្តុះបណ្តាលស្តីពីការចែករំលែកបទពិសោធន៍លើការងារសុំកូនអន្តរប្រទេស
- បាននឹងកំពុងពិនិត្យ កែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់រដ្ឋបាលសុំកូនអន្តរប្រទេស និងបាននឹងកំពុងរៀបចំផែនការសកម្មភាពរបស់រដ្ឋបាលសុំកូនអន្តរប្រទេសឆ្នាំ២០១៤
- បានចេញប្រកាស ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងប្រាក់វិភាគទានមនុស្សធម៌ និងប្រកាសស្តីពីការតែងតាំងសមាសភាពអាជ្ញាធរកណ្តាលសុំកូនអន្តរប្រទេស
- បានចេញប្រកាស ស្តីពីការណែនាំអនុវត្តនីតិវិធីសុំកូនអន្តរប្រទេសដោយសាច់ញាតិ និងនីតិវិធីសុំកូនអន្តរប្រទេសចំពោះកុមារដែលត្រូវការនូវការថែទាំពិសេស និងកុមារមានតម្រូវការពិសេស
- បានចេញប្រកាស ស្តីពីការប្រើប្រាស់អក្សរកាត់ រូបសញ្ញា និងគំរូក្បាលលិខិតរបស់អាជ្ញាធរសុំកូនអន្តរប្រទេស
- បានបោះពុម្ពសៀវភៅណែនាំស្តីពីនីតិវិធីពិនិត្យសំណុំឯកសារសុំកូនអន្តរប្រទេស
- រៀបចំបង្កើតប្រព័ន្ធទិន្នន័យគ្រប់គ្រងកុមារដែលជាកម្មវត្ថុសុំកូនអន្តរប្រទេស និងកុមារដែលត្រូវគេសុំ
- ពិនិត្យសំណុំឯកសារពាក្យសុំធ្វើកិច្ចសហប្រតិបត្តិការសុំកូនអន្តរប្រទេស
- បញ្ជូនមន្ត្រីចំនួន ០៤នាក់ ទៅចូលរួមវគ្គបណ្តុះបណ្តាលស្តីពីសុំកូនអន្តរប្រទេសចំនួន ១០ថ្ងៃ នៅសាធារណរដ្ឋកូរ៉េ
- បានរៀបចំសិក្ខាសាលា ផ្សព្វផ្សាយបទដ្ឋាននិងគោលការណ៍ណែនាំ និងប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃលើសេវាផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត ក្រុង ស្រុក មន្ត្រី ស.អ.យ ស្រុក និងគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់ (គ.ក.ន.ក) ក្នុងខេត្តក្រចេះ
- បានរៀបចំសិក្ខាសាលាពង្រឹងការអនុវត្តប្រព័ន្ធត្រួតពិនិត្យនិងវាយតម្លៃលើសេវាមូលដ្ឋានផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ ដល់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ (គ.ក.ស.ក) ខេត្ត ក្រុង ស្រុក មន្ត្រី ស.អ.យ ស្រុក ក្នុងខេត្តចំនួន ០៤ រួមមានខេត្ត ពោធិ៍សាត់ បាត់ដំបង កំពង់ឆ្នាំង និងខេត្តតាកែវ ដែលមានអ្នកចូលរួមចំនួន ១៥៨នាក់ ស្រី ៥៩នាក់
- បានរៀបចំប្រកាសស្តីពីការកែសម្រួលសមាសភាព និងតួនាទីភារកិច្ចរបស់ក្រុមការងារ ក.ជ.ក.រ និងប្រកាសស្តីពីការកែសម្រួលក្រុមការងារមូលនិធិសកលនៃក្រសួង ស.អ.យ
- បានរៀបចំសេចក្តីសម្រេច ស្តីពីការកែសម្រួលលេខាធិការដ្ឋាន ក.ជ.ក.រ និងសេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃសេវាមូលដ្ឋានផ្តល់ឲ្យកុមារកំព្រា និងកុមារងាយរងគ្រោះ
- បានរៀបចំសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០១៤ របស់ក្រុមការងារថ្នាក់ជាតិ និងថ្នាក់ខេត្តទាំង ៨
- បានបោះពុម្ព និងចែកផ្សាយប្រតិទិនឆ្នាំ២០១៤ ចំនួន ២០០ច្បាប់ ដល់សមាជិកថ្នាក់ជាតិ និងខេត្តគោលដៅទាំង ៦
- បានសហការជាមួយក្រសួងផែនការ សម្របសម្រួលប្រមូលទិន្នន័យកុមារកំព្រា និងកុមារងាយរងគ្រោះ ក្នុងប័ណ្ណសមធម៌ក្រីក្រកម្រិត១ និងក្រីក្រកម្រិត ២ ដើម្បីប៉ាន់ប្រមាណពីតម្រូវការសេវាចាំបាច់។

ខ-ការងារយុវនីតិសម្បទា

- កែសម្រួលសេចក្តីព្រាងអនុក្រឹត្យស្តីពីនីតិវិធី និងវិធានការនៃការព្យាបាល ការគ្រប់គ្រង និងការស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន
- បានសហការជាមួយអគ្គលេខាធិការដ្ឋានអាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ផ្សព្វផ្សាយអំពីផលប៉ះពាល់នៃគ្រឿងញៀន និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀននៅសកលវិទ្យាល័យបាត់ដំបង ខេត្ត

បាត់ដំបង សកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ និងសកលវិទ្យាល័យអង្គរ ខេត្តសៀមរាប មានអ្នកចូលរួមសរុបចំនួន ៨៤៧នាក់

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីនីតិវិធីសម្រាប់វិធីសាស្ត្រស្តារនីតិសម្បទា និងការគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន

-បាននិងកំពុងរៀបចំគោលការណ៍ណែនាំ ស្តីពីនីតិវិធីនៃការទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បាននិងកំពុងជំរុញសុំការឯកភាពពីទីស្តីការគណៈរដ្ឋមន្ត្រី លើសេចក្តីព្រាងច្បាប់ស្តីពីយុត្តិធម៌អនីតិជន

-បានសហការជាមួយជាមួយអង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា ធ្វើការពាក់ព័ន្ធជាមួយអនីតិជនក្នុងពន្ធនាគារសរុបចំនួន ១៧នាក់ ក្នុងនោះ ខេត្តស្វាយរៀងចំនួន ១៥នាក់ និងព្រៃវែងចំនួន ០២នាក់។

-បានចេញប្រកាសបញ្ជាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ៥១០នាក់ និងចេញប្រកាសបញ្ជាជនរងគ្រោះចំនួន ៦១៤។ គិតមកដល់ខែមីនា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលយុវនីតិសម្បទាទាំង ០៧កន្លែង បានទទួលជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនចំនួន ១.៥១៦នាក់

-បានធ្វើសមាហរណកម្មជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន ទៅសហគមន៍វិញចំនួន ៦១៤នាក់ នៅសល់ជាក់ស្តែងចំនួន ៩០២នាក់

-បានស្រង់ស្ថិតិអនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារសរុបចំនួន ៦១នាក់

-បានផ្តល់សេវាអប់រំក្រៅប្រព័ន្ធដល់អនីតិជនទំនាស់នឹងច្បាប់ក្នុងពន្ធនាគារ និងបណ្តុះបណ្តាលវិជ្ជាជីវៈចំនួន ២៣នាក់ មានជួសជុលម៉ូតូ ១៥នាក់ និងជួសជុលគ្រឿងអគ្គិសនី ០៨នាក់។

គ-ការងារក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក)

-បានរៀបចំសិក្ខាសាលាចំនួន ០៣ និងវគ្គបណ្តុះបណ្តាលចំនួន ០៣វគ្គ

-បានរៀបចំទស្សនាទាន និងគម្រោងថវិកាសម្រាប់ការសិក្សា ស្រាវជ្រាវក្រោមប្រធានបទ “ការបោះបង់ការសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ” និងរៀបចំត្រីតួបក្រព័ត៌មានស្ថានភាពកុមារលេខ៣ របស់ ក.ជ.ក

-បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារនៃអង្គការសហប្រជាជាតិ ដើម្បីពិនិត្យ និងផ្តល់យោបល់ក្នុងការបែងចែងអនុសាសន៍ទៅតាមក្រសួង ស្ថាប័ន និងអង្គការពាក់ព័ន្ធ

-បាននិងកំពុងពិនិត្យ កែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ និងកែសម្រួលផែនការឆ្នាំ២០១៤ របស់ ក.ជ.ក

-បានរៀបចំបង្កើតអនុគណៈកម្មការចំនួន ០២ គឺអនុគណៈកម្មការច្បាប់ និងគោលនយោបាយពាក់ព័ន្ធនឹងការការពារកុមារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍

-បានរៀបចំឯកសារត្រៀមសម្រាប់រៀបចំទិវាកុមារអន្តរជាតិ ១មិថុនា ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០១៤

-បានរៀបចំកិច្ចប្រជុំជួញដូរសេចក្តីប្រកាសស្តីពីការលុបបំបាត់អំពើហិង្សាលើស្ត្រី និងការលុបបំបាត់អំពើហិង្សាលើកុមារនៅក្នុងអាស៊ាន

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីសមាសភាពក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ

៣. ការងារអាទិភាពទី៣

អភិវឌ្ឍសុខុមាលភាពជនពិការ

-បានរៀបចំប្រកាស ស្តីពីការបង្កើតក្រុមការងាររបស់ក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់រាជធានីខេត្ត និងក្រសួង ស្ថាប័ន

-រៀបចំវីដេអូខ្លី ស្តីពីពិការភាព ដោយផ្តោតលើប្រធានបទចំនួន ០៨ គឺ ១.ការរើសអើងចំពោះជនពិការ ២.ការអប់រំសម្រាប់ជនពិការ ៣.ជីវភាពរស់នៅសម្រាប់ជនពិការ ៤.ការសម្រេចចិត្តដោយសេរីរបស់

ជនពិការ ៥.សមភាពយេនឌ័រចំពោះជនពិការ និងកុមារ ៦.គោលនយោបាយ និងការស្តារលទ្ធភាពពលកម្ម ជូនជនពិការ ៧.ការងារសម្រាប់ជនពិការ និង៨.ការចេញចូលតាមទឹកនៃសាធារណៈសម្រាប់ជនពិការ

-បានសហការជាមួយមូលនិធិជនពិការអង្គការ JICA និងសមាគមអភិវឌ្ឍន៍កម្ពុជាការី (JICA-AC) ចុះពិនិត្យ និងវាយតម្លៃទៅលើគម្រោងរទេះរុញដែលបានបែងចែកដល់មណ្ឌលស្តារលទ្ធភាពពលកម្ម ទាំង ៩កន្លែង និងអង្គការចំនួន ៧

-បានពិនិត្យ កែសម្រួលសេចក្តីប្រាង្គផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៤-២០១៨

-បានរៀបចំបទបង្ហាញក្នុងកិច្ចប្រជុំគណៈកម្មាធិការចំរុះកម្ពុជាសភាអឺរ៉ុបលើកទី៨ នៅទីក្រុង ប្រ៊ុយសែល នៃប្រទេសបែលស៊ិក ស្តីពី របាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការនៅកម្ពុជា

-បាននិងកំពុងរៀបចំបទប្បញ្ញត្តិ និងគោលការណ៍សម្រាប់អនុវត្តការងាររដ្ឋបាលសិទ្ធិជនពិការ

-រៀបចំនីតិវិធី និងលិខិតស្នាមផ្សេងៗដែលពាក់ព័ន្ធនឹងរដ្ឋបាលសិទ្ធិជនពិការ

-បានពិនិត្យ កែសម្រួលសេចក្តីប្រាង្គអនុក្រឹត្យ ស្តីពីរបបគោលនយោបាយចំពោះជនពិការដែល ស្នាក់នៅក្នុងមជ្ឈមណ្ឌលរបស់រដ្ឋ

-បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ ឆ្នាំ២០១០-២០១៣ និងបន្តអាណត្តិទី៣ ឆ្នាំ២០១៤ -២០១៧ របស់គណៈកម្មការជាតិស្នើសុំស្រាវជ្រាវអំពីកម្ពុជា

-រៀបចំនីតិវិធីសម្រាប់ធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នពាក់ព័ន្ធ ស្តីពីការជ្រើសរើសជនពិការ ចូលបម្រើការងារ។

-មជ្ឈមណ្ឌលអភិវឌ្ឍន៍សង្គមពោធិ៍សែនជ័យ និងបន្ទាយក្រាបបានបណ្តុះបណ្តាលវិជ្ជាជីវៈដល់ ជនពិការបានចំនួន ១៦៣នាក់ ស្រី ៣៨នាក់ លើ ៧មុខជំនាញ ក្នុងនោះ មានជំនាញកសិកម្មចំនួន ២២ នាក់ អេឡិចត្រូនិចចំនួន ៤២នាក់ ជួសជុលម៉ាស៊ីនចំនួន ៣២នាក់ កាត់ដេរសម្លៀកបំពាក់ចំនួន ៣២នាក់ ជួសជុលម៉ូតូចំនួន ១៥នាក់ កាត់ដេរស្បែកជើងចំនួន ០៧នាក់ ចម្លាក់ចំនួន ០៤នាក់ និងផ្នែកជួសជុល ទូរស័ព្ទចំនួន ០៩នាក់។ ទន្ទឹមនេះ បានដោះស្រាយការងារជូនជនពិការបានចំនួន ៧៥នាក់

-បាននិងកំពុងរៀបចំលិខិតបទដ្ឋានសម្រាប់ការអនុវត្តអនុក្រឹត្យស្តីពីការកំណត់អត្រា និងបែបបទ នៃការជ្រើសរើសជនពិការចូលបម្រើការងារ

-អនុវត្តតាមអនុក្រឹត្យលេខ ១០៨ អនក្រ.បក ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១០ ស្តីពីការកំណត់ អត្រា និងបែបបទនៃការជ្រើសរើសជនពិការចូលបម្រើការងារ (២%សម្រាប់ក្រសួងស្ថាប័នរដ្ឋ និង១% សម្រាប់វិស័យឯកជន) គិតមកដល់ឆ្នាំ២០១៣នេះ ក្រសួង ស្ថាប័នរដ្ឋចំនួន ៣៣ បានទទួលជនពិការ ចំនួន ១.៦៣៣នាក់ ស្មើ ០.៤៣%នៃផែនការ ចូលបម្រើការងារ។

-បានទទួលចំណូលពីការដាក់ហិបជនពិការទទួលបានថវិកាសរុប៖ ប្រាក់កម្ពុជា ៥,១១០,៥០០រៀល ប្រាក់ថៃ ៧២០០បាត ប្រាក់វៀតណាម ៦១៨,០០០ដុល ប្រាក់ម៉ាឡេស៊ី ៨៦រឹងហ្គីត ប្រាក់សិង្ហបុរី ១០ ដុល្លា ប្រាក់អាមេរិក ២២៤ដុល្លារ ប្រាក់ប្រ៊ុយណេ ៥ដុល្លារ ប្រាក់ចិន ៣២៥យ៉ង់ ប្រាក់អូស្ត្រាលី ៥ដុល្លា

-បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់ចំណូលចំណាយនៅមជ្ឈមណ្ឌលជាតិស្តារលទ្ធភាពពលកម្មជនពិការគៀនឃ្លាំង និងសាលាបណ្តុះបណ្តាលបច្ចេកទេសអយ្យវៈសិប្បនិម្មិត និងរណប កម្ពុជាភ្នំពេញ

-បានរៀបចំ និងកែសម្រួលរបាយការណ៍ថ្មីតាមប្រព័ន្ធ (patient management system 4 – PMS4)

-រៀបចំសេចក្តីសម្រេចស្តីពីការបង្កើតអនុគណៈកម្មការ និងក្រុមការងារគ្រប់គ្រងរបបគោល នយោបាយចំពោះជនពិការក្រីក្រនៅតាមសហគមន៍សម្រាប់ថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់

-បានចុះអធិការកិច្ច ដើម្បីពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីវត្តមានដើមនៅរោងចក្រផលិតឧបករណ៍អយ្យវៈសិប្បនិម្មិតនិងរណប និងអធិការកិច្ចសម្ភារៈព្យាបាលដោយចលនាដែលមូលនិធិហាន់ជាបានប្រគល់ ជូនអង្គការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិកម្ពុជា

-បានកែទម្រង់ផែនការសកម្មភាពឆ្នាំ២០១៤

-បានកែសម្រួលផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់មូលនិធិជនពិការ។

-ក្នុងត្រីមាសទី១ ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្ម និងរោងជាងទាំង ១៥កន្លែង បានផ្តល់សេវាស្តារលទ្ធភាពគ្រប់ប្រភេទជនពិការបានចំនួន ១៦.៦២០នាក់ ក្នុងនោះ ស្រីចំនួន ៦.៥៩៥

នាក់។ ទន្ទឹមនេះ ជនពិការដែលមកទទួលសេវាពីមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មក៏បានទទួលការ
ឧបត្ថម្ភជាប្រាក់អាហារ និងថ្លៃធ្វើដំណើរទៅមកផងដែរ

-បានផលិតឧបករណ៍សិប្បនិម្មិត និងរលាបចំនួន ៣.៤៤៦គ្រឿង និងបែងចែកទៅតាមមជ្ឈ
មណ្ឌលស្តារចំនួន ៣.៨៨១គ្រឿង។

បានផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាចំនួន ៥.៨៤១នាក់ ស្រីចំនួន ១.២៣៣នាក់ និងជន
ពិការដោយសារមិនចំនួន ៣.០០៤នាក់

បានផ្តល់សេវាស្តារវេជ្ជសាស្ត្រជូនជនពិការចំនួន ១០.៧៧៩នាក់ ស្រីចំនួន ៥.៣៦៣នាក់។

៤. ការងារអាទិភាពទី៤

អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

-គិតមកដល់ខែមីនា ឆ្នាំ២០១៤នេះ សមាគមមនុស្សចាស់សរុបចំនួន ៥៦៩សមាគម និងសមាជិក
សរុបចំនួន ១៨៣.៤៣១នាក់ ត្រូវបានបង្កើតនៅតាមរាជធានី ខេត្តទាំង ២៤ សំដៅជួយគ្នាទៅវិញទៅមក
នៅតាមសហគមន៍ សកម្មភាពសំខាន់ៗរបស់សមាគមគឺការចុះសួរសុខទុក្ខសមាជិកមានជំងឺ ការរៀបចំ
បុណ្យសព និងការលើកកម្ពស់សុខុមាលភាព

-បានចុះផ្សព្វផ្សាយ ណែនាំ ស្តីពីការបង្កើត និងគ្រប់គ្រងសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត

-បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយមនុស្សចាស់ព្រឹទ្ធាចារ្យនៅតាមរាជធានី ខេត្ត
ព្រមទាំងបានផ្តល់អំណោយជាវត្ថុអនុស្សាវរីយ៍ និងថវិកាមួយចំនួន

-សិក្សាស្រាវជ្រាវ រៀបចំកែសម្រួលគោលនយោបាយជាតិសម្រាប់មនុស្សចាស់នៅកម្ពុជា និង
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងសមាគមមនុស្សចាស់

-រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា

-បានរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខាធិការដ្ឋាន
នៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់

-បានរៀបចំសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់

-សិក្សាស្រាវជ្រាវ រៀបចំកែសម្រួលគោលនយោបាយជាតិសម្រាប់មនុស្សចាស់នៅកម្ពុជា និង
លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងសមាគមមនុស្សចាស់

-រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការថែទាំមនុស្សចាស់នៅតាមលំនៅឋាននៅកម្ពុជា

-បានពិនិត្យ កែសម្រួលសេចក្តីព្រាងប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់លេខា-
ធិការដ្ឋាននៃគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់។

៥- អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

-បានកែសម្រួលដំឡើងរបបឧបត្ថម្ភគោលនយោបាយជូនអតីតមន្ត្រីរាជការស៊ីវិល

-បានរៀបចំបែបបទដាក់មន្ត្រីឲ្យចូលនិវត្តចំនួន ៣៧៥នាក់

-បានរៀបចំបែបបទឧបត្ថម្ភប្រាក់គោលនយោបាយប្រចាំខែជូនប្រពន្ធនៅក្នុងបន្ទុកចំនួន ៣២៥នាក់
និងកូននៅក្នុងបន្ទុកចំនួន ០២នាក់

-លុបឈ្មោះសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ៣៧១នាក់

-លុបឈ្មោះកូននិវត្តជននិងកូនជនបាត់បង់សម្បទាវិជ្ជាជីវៈ កូនសពនិវត្តជននិងជនបាត់បង់
សម្បទាវិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិលចំនួន ១៦៦នាក់

-បានលុបប្រពន្ធនៅក្នុងបន្ទុកសពនិវត្តជន និងសពជនបាត់បង់សម្បទាវិជ្ជាជីវៈសរុបចំនួន ៩នាក់

-កែតម្រូវកំប្រាក់ជូននិវត្តជនចំនួន ០៣នាក់

-កែតម្រូវប្រាក់សោធនប្រចាំខែជូននិវត្តជនចំនួន ៣០៦នាក់

-រៀបចំបែបបទស្តីពីការផ្តល់របបសន្តិសុខសង្គមរបស់សពមន្ត្រីរាជការស៊ីវិលចំនួន ០៧នាក់

-បើកប្រាក់របបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ២៥៨នាក់

-ចុះបើកផ្តល់ប្រាក់សោធនប្រចាំខែជូននិវត្តជន និងជនបាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺដល់
គេហដ្ឋានចំនួន ២២នាក់

-បើកផ្តល់ប្រាក់សោធនតាមប្រព័ន្ធជនាគារជូនសិទ្ធិរដ្ឋបាលចំនួន ៧៩៤នាក់

- បើកផ្តល់ប្រាក់រំលឹកសោធនជូនសិទ្ធិវន្តចំនួន ៣១១នាក់
- ចុះបើកប្រាក់ជូនអ្នកនៅក្នុងបន្ទុកសពនិវត្តជន សពជនបាត់បង់សម្បទាវិជ្ជាជីវៈ និងកូនកំព្រា របស់សពមន្ត្រីរាជការស៊ីវិលចំនួន ១១៤នាក់
- បានរៀបចំកិច្ចសន្យាស្តីពីការផ្ទេរសិទ្ធិសម្រាប់និវត្តជន ឬជនបាត់បង់សម្បទាវិជ្ជាជីវៈ ដើម្បីផ្ទេរ សិទ្ធិបើកប្រាក់គោលនយោបាយសោធននៅពេលមានជំងឺ និងបានចុះពិនិត្យជាក់ស្តែងនិវត្តជន និងជន បាត់បង់សម្បទាវិជ្ជាជីវៈដែលមានជំងឺសុំផ្ទេរសិទ្ធិនៅតាមរាជធានី ខេត្តចំនួន ២៥៥នាក់
- បានចុះពិនិត្យការបើកផ្តល់របបសន្តិសុខសង្គមជូនគ្រួសាររបស់សពនិវត្តជន និងជនបាត់បង់ សម្បទាវិជ្ជាជីវៈចំនួន ១៩០នាក់ និងប្រាក់គោលនយោបាយប្រចាំខែជូនអ្នកនៅក្នុងបន្ទុករបស់សពនិវត្ត ជន ជនបាត់បង់វិជ្ជាជីវៈ និងកូនកំព្រារបស់សពមន្ត្រីរាជការស៊ីវិលចំនួន ២៤៨នាក់ នៅខេត្តស្វាយរៀង កណ្តាល សៀមរាប កំពង់ធំ និងខេត្តព្រៃវែង
- បានចុះត្រួតពិនិត្យការបើកគោលនយោបាយសោធនប្រចាំខែជូននិវត្តជនចំនួន ០៣នាក់ ដែល មានជំងឺដល់គេហដ្ឋាននៅខេត្តស្វាយរៀង និងខេត្តកណ្តាល
- ត្រួតពិនិត្យនីតិវិធីស្នើសុំរបបសន្តិសុខសង្គមជូនគ្រួសារសពនិវត្តជន និងជនបាត់បង់សម្បទាវិជ្ជា ជីវៈនៅតាមរាជធានី ខេត្តបានចំនួន ២៨៧នាក់
- បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តបញ្ចូលក្នុងប្រព័ន្ធព័ត៌មានវិទ្យាសរុបចំនួន ៣.៦៥១នាក់ ក្នុងនោះ និវត្តជនចំនួន ៣.៤៦៤នាក់ និងជនបាត់បង់សម្បទាវិជ្ជាជីវៈចំនួន ១៨៧នាក់ និងអ្នកនៅក្នុងបន្ទុកសរុប ចំនួន ៣.២៦៨នាក់
- បានធ្វើបច្ចុប្បន្នភាពសិទ្ធិវន្តរបស់ ប.ជ.ស នៅខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ឧត្តរមានជ័យ ព្រះវិហារ ប៉ៃលិន និងខេត្តកោះកុង។ គិតមកដល់ពេលនេះ បានធ្វើបច្ចុប្បន្នភាព និងបាន ដាក់ឱ្យដំណើរការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារចំនួន ២៥រាជធានី ខេត្ត
- បានរៀបចំ និងអនុវត្តមតិកាគណនីនៃប្លង់គណនេយ្យសម្រាប់ ប.ជ.ស។

៦. ការងារអាទិភាពទី៥

អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

- ក្នុងត្រីមាសទី១ ឆ្នាំ២០១៣នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួល សំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ៤៣២សព
- គិតពីឆ្នាំ២០០៨ មកដល់ខែត្រីមាសទី១ ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.១៩៩សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៣.៧៧៣សព នៅសល់ ១.៤២៦សព
- ក្នុងត្រីមាសទី១ ឆ្នាំ២០១៤នេះ គណៈកម្មាធិការអន្តរក្រសួងបានទទួលបញ្ជីឈ្មោះ និងសំណុំ បែបបទអ្នកស្នើសុំសម្បទានដីសង្គមកិច្ចសរុបចំនួន ១.៨២៧គ្រួសារ ក្នុងនោះ មានមន្ទីរ ស.អ.យ រាជធានី ខេត្តចំនួន ១.១៨០គ្រួសារ ក្រសួងការពារជាតិចំនួន ៤៤៣គ្រួសារ និងក្រសួងមហាផ្ទៃចំនួន ២០៤គ្រួសារ
- គិតពីឆ្នាំ២០១០ មកដល់ត្រីមាសទី១ ឆ្នាំ២០១៤នេះ គណៈកម្មាធិការអន្តរក្រសួងបានទទួល បញ្ជីឈ្មោះ និងសំណុំបែបបទអ្នកស្នើសុំសម្បទានដីសង្គមកិច្ចសរុបចំនួន ១៥.០៩២គ្រួសារ និងបាន បញ្ជូនបញ្ជីឈ្មោះ និងសំណុំបែបបទស្នើសុំសម្បទានដីសង្គមកិច្ច ទៅគណៈកម្មាធិការសម្បទានដីសង្គម កិច្ចថ្នាក់ជាតិចំនួន ១៣.២៦៥គ្រួសារ
- បាននិងកំពុងរៀបចំកែសម្រួលសមាសភាពនៃសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការអន្តរ ក្រសួងសម្រាប់កំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈដែលត្រូវទទួលសម្បទានដីសង្គមកិច្ច។

ក-បេឡាមរណសង្គ្រោះ (ប.ជ.អ)

- បានកែសម្រួល និងដំឡើងប្រាក់សោធន និងប្រាក់ឧបត្ថម្ភផ្សេងៗជូនអតីតយុទ្ធជន និងគ្រួសារ ជាប្រចាំ
- បានធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជន និងគ្រួសារនៅខេត្តកំពត គិតមកដល់ពេលនេះ អតីតយុទ្ធជន និងគ្រួសារទាំង ២៥រាជធានី ខេត្ត បានធ្វើបច្ចុប្បន្នភាពរួចហើយ និងបានអនុវត្តការបើកប្រាក់របប សន្តិសុខសង្គមតាមប្រព័ន្ធធនាគារចំនួន ២០រាជធានី ខេត្ត

- ផ្ទេរអតីតយុទ្ធជនតាមមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ៣១៧គ្រួសារ និងបញ្ចូលបន្ទុក (កូនជនពិការ និងប្រពន្ធ) ចំនួន ៣៧នាក់
- ទទួលអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃចំនួន ៩៥៥នាក់
- ផ្តល់ប្រាក់បូជាសព មួយលើកដំបូង និងប្រាក់ធានារ៉ាប់រងសង្គមដល់អតីតយុទ្ធជនចំនួន ២៤១នាក់ សរុបជាថវិកាចំនួន ៧៩៧.៤៨០.៥៨០រ
- ប្រគល់សិទ្ធិកាន់កាប់សៀវភៅបើកប្រាក់ឧបត្ថម្ភប្រចាំខែជូនគ្រួសារពលី មរណៈចំនួន ១២នាក់
- កែសម្រួលប្រាក់ឧបត្ថម្ភគោលនយោបាយប្រចាំខែជូនអតីតយុទ្ធជនចំនួន ១.៧៥៤នាក់
- ចុះត្រួតពិនិត្យការបើកប្រាក់រំលឹកជូនអតីតយុទ្ធជន និងគ្រួសារចំនួន ៩៣០នាក់ នៅខេត្តសៀមរាបចំនួន ៨៣៣នាក់ និងខេត្តកំពង់ឆ្នាំងចំនួន ៩៧នាក់
- រៀបចំប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារចំនួន ១.០៧៧
- លុបឈ្មោះអតីតយុទ្ធជន និងគ្រួសារចេញពីបញ្ជីបើកប្រាក់ប្រចាំខែចំនួន ៣.២០០គ្រួសារ
- លុបឈ្មោះអតីតយុទ្ធជន និងគ្រួសារ និងទទួលស្គាល់ជាជនពលី និងមរណៈវិញចំនួន ៤៥៧នាក់

ខ-ការងារអតីតយុទ្ធជន

- ក្នុងត្រីមាសទី១ ឆ្នាំ២០១៣នេះ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.អ.ក បានទទួលសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះពី ស.អ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័នចំនួន ៤៣២សព
- គិតពីឆ្នាំ២០០៨ មកដល់ខែត្រីមាសទី១ ឆ្នាំ២០១៤នេះ សំណុំបែបបទស្នើសុំប្រាក់ ប.ម.ស សរុបចំនួន ៥.១៩៩សព និងបានចេញសេចក្តីសម្រេចស្តីពីការប្រគល់ថវិកា ប.ម.ស ជូនសមាជិក ស.អ.ក ចំនួន ៣.៧៧៣សព នៅសល់ ១.៤២៦សព
- ក្នុងត្រីមាសទី១ ឆ្នាំ២០១៤នេះ គណៈកម្មាធិការអន្តរក្រសួងបានទទួលបញ្ជីឈ្មោះ និងសំណុំបែបបទអ្នកស្នើសុំសម្បទានដីសង្គមកិច្ចសរុបចំនួន ១.៨២៧គ្រួសារ ក្នុងនោះ មានមន្ទីរ ស.អ.យ រាជធានីខេត្តចំនួន ១.១៨០គ្រួសារ ក្រសួងការពារជាតិចំនួន ៤៤៣គ្រួសារ និងក្រសួងមហាផ្ទៃចំនួន ២០៤គ្រួសារ

-គិតពីឆ្នាំ២០១០ មកដល់ត្រីមាសទី១ ឆ្នាំ២០១៤នេះ គណៈកម្មាធិការអន្តរក្រសួងបានទទួលបញ្ជីឈ្មោះ និងសំណុំបែបបទអ្នកស្នើសុំសម្បទានដីសង្គមកិច្ចសរុបចំនួន ១៥.០៩២គ្រួសារ និងបានបញ្ជូនបញ្ជីឈ្មោះ និងសំណុំបែបបទស្នើសុំសម្បទានដីសង្គមកិច្ច ទៅគណៈកម្មាធិការសម្បទានដីសង្គមកិច្ចថ្នាក់ជាតិចំនួន ១៣.២៦៥គ្រួសារ

-បាននិងកំពុងរៀបចំកែសម្រួលសមាសភាពនៃសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មាធិការអន្តរក្រសួងសម្រាប់កំណត់អត្តសញ្ញាណកងកម្លាំងប្រដាប់អាវុធចូលនិវត្តន៍ ចូលបាត់បង់សមត្ថភាពការងារ ពិការ និងគ្រួសារយុទ្ធជនពលី មរណៈដែលត្រូវទទួលសម្បទានដីសង្គមកិច្ច។

៧.បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

ក្រសួងបាន និងកំពុងសិក្សាស្រាវជ្រាវឯកសារនានា ដើម្បីរៀបចំបង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់មជ្ឈដ្ឋាននានា និងប្រជាជនទូទៅ។

៨.អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

១.ការងាររដ្ឋបាល និងបុគ្គលិក

- បានរក្សាទុក និងតម្កល់លិខិតបទដ្ឋានគតិយុត្ត មានសណ្តាប់ធ្នាប់ របៀបរៀបរយ ត្រឹមត្រូវ និងលាក់ការណ៍សម្ងាត់
- ក្របខ័ណ្ឌមន្ត្រីរាជការសរុប ១.៥៣៤នាក់ (ថ្នាក់ជាតិ ៥៣៥នាក់ និងក្រោមជាតិ ៩៩៩នាក់)
- បុគ្គលិកជាប់កិច្ចសន្យាសរុប ៦៧៨នាក់ (ថ្នាក់ជាតិ ១៦៨នាក់ និងក្រោមជាតិ ៥១០នាក់)
- តែងតាំង និងប្រគល់ភារកិច្ច ៥៣នាក់
- ផ្ទេរចេញ ៥០នាក់
- បានប្រកាសលទ្ធផលសិស្សនិស្សិតជ័យលាភី ដែលបានប្រឡងជាប់ជាស្ថាពរចំនួន ៧០នាក់។
- រៀបចំប្រាក់បៀវត្សរប្រចាំខែជូនមន្ត្រីរាជការ បានទាន់ពេលវេលា
- ដាក់មន្ត្រីរាជការស៊ីវិលឲ្យចូលនិវត្តន៍ និងផ្តាច់ចេញពីតារាងបៀវត្សរ៍ចំនួន ០៣នាក់

-រៀបចំប្រាក់បំណាច់មុខងារជូនមន្ត្រីដែលទើបតែងតាំងថ្មីចំនួន ២២នាក់ និងមន្ត្រីតែងតាំងស៊ប់ ចំនួន ០៧នាក់

- រៀបចំ កែសម្រួលឋានន្តរស័ក្តិ ថ្នាក់ និងប្រាក់បំណាច់មុខងារជូនមន្ត្រីរាជការជាប្រចាំ
- បញ្ជូលអ្នកក្នុងបន្ទុកជា ប្រពន្ធ និងកូន ជាប្រចាំ
- រៀបចំបៀវត្សជូនទីប្រឹក្សាក្រសួងចំនួន ២១នាក់
- បានបញ្ជូនមន្ត្រីចំនួន ១៤នាក់ ចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលារៀបរៀង
- បញ្ជូនមន្ត្រីទៅចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាកូមិន្ទរដ្ឋបាលចំនួន ០២នាក់។

២. ការងារផែនការ ស្ថិតិ និងសម្រប

- រៀបចំរបាយការណ៍លទ្ធផលការងារប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៤
- បានធ្វើបច្ចុប្បន្នភាពជាប្រចាំគេហទំព័ររបស់ក្រសួង ស.អ.យ ដែលមានឈ្មោះ: www.mosvy.gov.kh មានលិខិតបទដ្ឋានគតិយុត្ត របាយការណ៍ និងសកម្មភាពផ្សេងៗរបស់ថ្នាក់ដឹកនាំ
- រៀបចំកម្មវិធីវិនិយោគ ០៣ឆ្នាំរំកិល ២០១៤-២០១៦ ចំនួន ១៣គម្រោង ក្នុងនោះ គម្រោងកំពុង ដំណើរការចំនួន ២គម្រោង
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងរបាយការណ៍ ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ
- បានចូលរួមរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ចំនួន ២លើក
- បានពិនិត្យ កែសម្រួលសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ២០១៤-២០១៨ របស់ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

៣. ការងារហិរញ្ញវត្ថុ និងផ្គត់ផ្គង់

- ការគ្រប់គ្រង និងការបើកផ្តល់បានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលា ក្នុងស្មារតីទទួលខុសត្រូវ ខ្ពស់ មានប្រសិទ្ធភាព តម្លាភាព
- បានបើកផ្តល់ប្រាក់បៀវត្ស ប្រាក់ឧបត្ថម្ភបេសកកម្មក្នុង និងក្រៅប្រទេស ប្រាក់ចូលរួមប្រជុំថ្នាក់ ជាតិ អន្តរជាតិ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ផ្តល់ប្រាក់រៀបចំប្រារព្ធពិធីបុណ្យ ជាតិ អន្តរជាតិ ពិធីសម្ពោធផ្សេងៗ ផ្តល់ប្រាក់ឧបត្ថម្ភជូនមជ្ឈមណ្ឌលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួង និងអង្គការដៃគូ
- បានផ្តល់ប្រាក់ឧបត្ថម្ភជូនកាកបាទក្រហមកម្ពុជាចំនួន ៦ពាន់លានរៀល
- បានផ្គត់ផ្គង់សម្ភារៈ បរិក្ខារ សង្ហារឹម ការជួសជុល និងប្រេងឥន្ធនៈ ជូនថ្នាក់ដឹកនាំ និងអង្គការ ក្រោមឱវាទ បានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។

៤. ការងារសហប្រតិបត្តិការអន្តរជាតិ អាស៊ាន និងពិភពលោក

- បានបញ្ជូនមន្ត្រីទៅចូលរួមសិក្ខាសាលាថ្នាក់តំបន់ស្តីពីការសិក្សា ប្រៀបធៀបលើប្រាក់សោធនសង្គម ក្នុងបណ្តាប្រទេសសមាជិកអាស៊ាន នៅទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន
- បានចុះកិច្ចព្រមព្រៀងគម្រោងសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និង អន្តរជាតិ ចំនួន ០៧គម្រោង។ បច្ចុប្បន្ន ក្រសួងសហការជាមួយអង្គការចំនួន ១៦១ ដែលមានថវិកា សរុបចំនួន ១៦៧.៣៣៦.៩២០,២៦ដុល្លារសហរដ្ឋអាមេរិក ក្នុងនោះអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន ៥៦អង្គការ មានគម្រោងទឹកប្រាក់សរុបចំនួន ៥១.០៩៣.៤៦៣,៦៩ដុល្លារសហរដ្ឋអាមេរិក
- បានសម្របសម្រួល និងចេញលិខិតគាំទ្រជូនអង្គការទៅក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិ លើការស្នើសុំពន្យារទិដ្ឋាការស្នាក់នៅជូនបុគ្គលិកបរទេសដែលបម្រើការងារក្នុងអង្គការចំនួន ០៦ករណី សរុប ១១នាក់ ស្នើសុំស្នាក់លេខយានយន្តប្រភេទអង្គការចំនួន ០៦ករណី សរុប ០៦គ្រឿង
- បានសម្របសម្រួលការនាំចូលសម្ភារ ឧបករណ៍ដែលការបង់ពន្ធជាបន្ទុករបស់រដ្ឋជូនអង្គការ ចំនួន ០៨ករណី
- បានរៀបចំកែសម្រួលសេចក្តីជូនដំណឹងសម្រាប់អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងអង្គការ មិនមែនរដ្ឋាភិបាលអន្តរជាតិដែលស្នើសុំចុះកិច្ចព្រមព្រៀងគម្រោងជាមួយក្រសួង ស.អ.យ
- ក្រសួង ស.អ.យ បានចេញលិខិតគាំទ្រអង្គការចំនួន ១៣

-បានរៀបចំសាលប្រជុំ និងសម្របសម្រួលក្នុងកិច្ចប្រជុំ និងពិធីផ្សេងៗចំនួន ៨៧ដង។

៥. ការងារអធិការកិច្ច និងសវនកម្មផ្ទៃក្នុង

-បានចុះត្រួតពិនិត្យភាពប្រក្រតីនៃការប្រើប្រាស់ថវិកានៅមន្ទីរ ស.អ.យ ខេត្តតាកែវ

-បានរៀបចំផែនការសវនកម្មផ្ទៃក្នុងបីឆ្នាំរំកិល ២០១៥-២០១៧។

II- ទិសដៅអនុវត្តបន្ត

១. អភិវឌ្ឍសុខុមាលភាពសម្រាប់ជនរងគ្រោះនិងទាយគ្រោះ និងកិច្ចការគ្រួសារ

-ស្រង់ស្ថិតិប្រជាជនរងគ្រោះ និងផ្តល់ជំនួយសង្គ្រោះបន្ទាន់

-ក្តាប់ស្ថិតិជនអនាថា នៅតាមរាជធានី ទីក្រុង ទីប្រជុំជននានា និងទប់ស្កាត់ការហូរចូលមកទីក្រុង និងទីប្រជុំជន ឬឆ្លងដែនទៅកាន់ប្រទេសជិតខាងនិងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព

-ត្រៀមរៀបចំទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា

-បន្តសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ដើម្បីអប់រំ បង្ការ ទប់ស្កាត់ ស្តារនីតិសម្បទា សមាហរណកម្ម ប៉ាន់ប្រមាណ និងតាមដានជនរងគ្រោះដោយអំពើជួញដូរមនុស្ស

-បន្តរៀបចំឯកសារកំណត់អត្តសញ្ញាណ និងការបញ្ជូនជនរងគ្រោះដោយអំពើជួញដូរ និងអំពើអាជីវកម្មផ្លូវភេទ

-បន្តរៀបចំសេចក្តីព្រាងឧបករណ៍សម្រាប់វាស់វែងគោលនយោបាយ និងបទដ្ឋានអប្បបរមា ស្តីពីកិច្ចការពារជនរងគ្រោះ និងការថែទាំជនរងគ្រោះនៅក្នុងមណ្ឌល។

២. អភិវឌ្ឍសុខុមាលភាពកុមារ និងយុវនីតិសម្បទា

-បន្តចេញប្រកាសបញ្ចេញបញ្ជូលកុមារកំព្រាពីមណ្ឌលកុមារកំព្រារបស់រដ្ឋនិងអង្គការ និងផ្សព្វផ្សាយអំពីទម្រង់ក្នុងការបញ្ចេញបញ្ជូលកុមារក្នុងមណ្ឌលរដ្ឋ និងអង្គការ

-បន្តរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីអនុវត្តគោលនយោបាយ ស្តីពីការថែទាំជំនួសចំពោះកុមារដល់ប្រធានមន្ទីរ ស.អ.យ ជនបង្គោលកិច្ចការនារី និងកុមារឃុំ សង្កាត់ និងសមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ សង្កាត់

-បន្តពិនិត្យ កែសម្រួលសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងមណ្ឌលកុមារកំព្រា

-រៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់កុមារដែលជាកម្មវត្ថុសុំកូនអន្តរប្រទេស និងកុមារដែលត្រូវបានគេសុំ និងបង្កើតគេហទំព័ររបស់រដ្ឋបាលសុំកូនអន្តរប្រទេស

-រៀបចំទម្រង់បែបបទសម្រាប់ដំណើរការសុំកូនអន្តរប្រទេស

-រៀបចំចងក្រង បោះពុម្ពកម្រងឯកសាររបស់រដ្ឋបាលសុំកូនអន្តរប្រទេស

-បន្តស្វែងរកការគាំទ្រពីអង្គការដៃគូនានា ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរដ្ឋបាលសុំកូនអន្តរប្រទេស

-បន្តសហការជាមួយស្ថាប័នមានសមត្ថកិច្ច អាណាព្យាបាល ដើម្បីបញ្ជូន ទទួលមកថែទាំ អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀន

-បន្តស្វែងរកដៃគូដើម្បីអភិវឌ្ឍវិស័យយុវនីតិសម្បទា និងពង្រឹងសេវាស្តារនីតិសម្បទាជនរងគ្រោះដោយសារការប្រើប្រាស់គ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលបណ្តោះអាសន្នរបស់រដ្ឋ

-បន្តផ្សព្វផ្សាយអំពីផលប៉ះពាល់ និងការបង្កគ្រោះថ្នាក់ដោយសារគ្រឿងញៀន និងសិទ្ធិកុមារទំនាស់នឹងច្បាប់ នៅតាមរាជធានី ខេត្ត និងតាមសហគមន៍

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីរបបគោលនយោបាយជនរងគ្រោះដោយគ្រឿងញៀនស្នាក់នៅក្នុងមជ្ឈមណ្ឌលរដ្ឋ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការស្តារនីតិសម្បទា និងសមាហរណកម្មអនីតិជនប្រព្រឹត្តបទល្មើសនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីវិធីសាស្ត្រព្យាបាល និងគ្រប់គ្រងវិធានការព្យាបាល និងស្តារនីតិសម្បទាភាពញៀនគ្រឿងញៀន

-រៀបចំប្រកាសអន្តរក្រសួង ស្តីពីការចិញ្ចឹមបីបាច់ថែរក្សាកូនតាមម្តាយនៅក្នុងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារដែលមានអាយុចាប់ពី ៣ (បី) ឆ្នាំឡើងទៅ

-បន្តចេញប្រកាសបញ្ចេញបញ្ជូលជនរងគ្រោះ ពីមជ្ឈមណ្ឌលយុវនីតិសម្បទាអ្នកញៀនគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមូលនិធិជាតិសម្រាប់ការប្រយុទ្ធប្រឆាំងគ្រឿងញៀន

-បន្តរៀបចំសេចក្តីព្រាងផែនការជាតិអភិវឌ្ឍន៍កុមាររយៈពេល ១០ឆ្នាំ ២០១៥-២០២៥

-រៀបចំបង្កើតអនុគណៈកម្មការច្បាប់និងគោលនយោបាយពាក់ព័ន្ធនឹងការការពារ និងអនុគណៈកម្មការពិនិត្យតាមដាន និងធ្វើរបាយការណ៍

-គ្រៀមរៀបចំទិវាកុមារអន្តរជាតិ ១មិថុនា

-រៀបចំបោះពុម្ព និងចែកផ្សាយព្រឹត្តិបត្រស្ថានភាពកុមារលេខទី៣របស់ ក.ជ.ក ដល់ក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធ។

៣-អភិវឌ្ឍសុខុមាលភាពជនពិការ

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តសម្រាប់អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការស្របតាមគោលនយោបាយជាតិ ស្តីពីជនពិការ

-បន្តអនុវត្តកម្មវិធីសម្របសម្រួលថ្នាក់ជាតិលើសេវាស្ថាប័នលទ្ធភាពពលកម្មនៅសហគមន៍

-បន្តនិរន្តរភាពកម្មវិធីស្ថាប័នលទ្ធភាពពលកម្មកាយសម្បទាជូនជនពិការ

-ជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសម្គាល់ប្រភេទ និងកម្រិតពិការភាពជូនជនពិការ

-ជំរុញការផ្តល់របបគោលនយោបាយជួយឧបត្ថម្ភជនពិការក្រីក្រតាមសហគមន៍

-ជំរុញការដាក់បញ្ចូលបញ្ហាពិការភាពទៅក្នុងផែនការអភិវឌ្ឍន៍នានា

-ជំរុញការរៀបចំលិខិតបទដ្ឋានគតិយុត្តដើម្បីជំរុញដំណើរការរដ្ឋបាលសិទ្ធិជនពិការ

-ជំរុញអនុវត្តនីតិវិធីធ្វើអធិការកិច្ចតាមក្រសួង ស្ថាប័នរដ្ឋ និងបន្តផ្សព្វផ្សាយដល់វិស័យឯកជន ក្នុងការទទួលបានជនពិការចូលបម្រើការងារ (រដ្ឋ ២% ឯកជន ១%)

-បន្តរៀបចំនីតិវិធីសម្រាប់សេវាព្យាបាលដោយចលនា

-បន្តផលិត ផ្គត់ផ្គង់ឧបករណ៍សិប្បនិម្មិត ដើម្បីស្តារកាយសម្បទាជូនជនពិការដោយឥតគិតថ្លៃ

-បន្តការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដោះស្រាយការងារ និងមុខរបរជូនជនពិការ

-ជំរុញការរៀបចំនីតិវិធីនៃការធ្វើអធិការកិច្ច វិធានការព្រមានដាក់កំហិត និងជាកពិន័យផ្សេងៗចំពោះក្រសួង ស្ថាប័ន និងក្រុមហ៊ុនឯកជនដែលមិនបានច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ

-ចុះធ្វើអធិការកិច្ចនៅមជ្ឈមណ្ឌលស្ថាប័នលទ្ធភាពពលកម្មកាយសម្បទា

-បន្តពង្រីកការដាក់ហិបមូលនិធិជនពិការនៅតាមទីតាំងផ្សេងៗទៀត នៅតាមរាជធានី ខេត្ត

-គ្រៀមរៀបចំពិធីប្រកាស ផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០១៤-២០១៨

-រៀបចំក្រុមការងារសម្រាប់រៀបចំរបាយការណ៍ស្តីពីការអនុវត្តអនុសញ្ញា ស្តីពីសិទ្ធិជនពិការ។

៤-អភិវឌ្ឍសុខុមាលភាពមនុស្សចាស់

-ជំរុញធ្វើបច្ចុប្បន្នភាពទិន្នន័យសមាគមមនុស្សចាស់

-ពង្រឹងសកម្មភាពសមាគមមនុស្សចាស់ដែលមានស្រាប់ និងជំរុញការបង្កើតសមាគមមនុស្សចាស់នៅតាមរាជធានី ខេត្ត

-បន្តរៀបចំសេចក្តីព្រាងថ្មី ស្តីពីគោលនយោបាយជាតិកម្ពុជាដើម្បីមនុស្សចាស់

-បន្តរៀបចំផ្សព្វផ្សាយគោលការណ៍ណែនាំ ស្តីពីការថែទាំមនុស្សចាស់តាមលំនៅឋាននៅកម្ពុជា

-បន្តក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ ដើម្បីលើកកម្ពស់សុខុមាលភាពមនុស្សឲ្យកាន់តែប្រសើរឡើង។

៥-អភិវឌ្ឍរបបសន្តិសុខសង្គមសម្រាប់មន្ត្រីរាជការស៊ីវិល

-បន្តចេញប្រកាសទទួលស្គាល់អតីតមន្ត្រីរាជការស៊ីវិលដែលធ្វើមកក្រសួង ស.អ.យ

-បន្តធ្វើបច្ចុប្បន្នភាពសិទ្ធិវន្ត ប.ជ.ស ដែលទើបចូលនិវត្តន៍ និងជំរុញការបើកផ្តល់របបសន្តិសុខសង្គមតាមប្រព័ន្ធធនាគារ

-បន្តពិនិត្យ កែសម្រួលប្រាក់របបសន្តិសុខសង្គមជូនដល់អតីតមន្ត្រីរាជការស៊ីវិល

-ជំរុញការគ្រប់គ្រងទិន្នន័យមន្ត្រីរាជការស៊ីវិលជាមួយក្រសួងមុខងារសាធារណៈ ដើម្បីដាក់មន្ត្រីរាជការស៊ីវិលចូលនិវត្តន៍ឲ្យទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាព

-ជំរុញការរៀបចំប្រកាសអន្តរក្រសួងរវាងក្រសួងអាណាព្យាបាលនៃ ប.ជ.ស ស្តីពីអនុវត្តអត្រាភាគ
ទានជាមូលនិធិសម្រាប់ទ្រទ្រង់ ប.ជ.ស

-ជំរុញរៀបចំ និងដាក់ឱ្យដំណើរការសាខា ប.ជ.ស ក្រុង ស្រុក ខណ្ឌ នៅតាមរាជធានី ខេត្ត

៦-អភិវឌ្ឍសុខុមាលភាពអតីតយុទ្ធជន

-បន្តចេញប្រកាសទទួលស្គាល់ អតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ
លុបមុខសញ្ញាដែលផុតសុពលភាព បន្តកផុតសុពលភាព

-បន្តរៀបចំកែសម្រួលប្រាក់របបសន្តិសុខសង្គមសម្រាប់អតីតយុទ្ធជន និងគ្រួសារ

-ពង្រឹងការបើកផ្តល់ប្រាក់របបគោលនយោបាយដល់មុខសញ្ញាអតីតយុទ្ធជន និងគ្រួសារ

-បន្តរៀបចំសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានសម្រាប់ទ្រទ្រង់បេឡាជាតិអតីត
យុទ្ធជន

-ជំរុញការរៀបចំលិខិតបទដ្ឋាន និងនីតិវិធីផ្សេងៗសម្រាប់ដំណើរការ ប.ជ.អ

-បន្តធ្វើបច្ចុប្បន្នភាពអតីតយុទ្ធជនដែលផ្ទេរពីក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ

-រៀបចំប្រកាសស្តីពីការផ្ទេរការគ្រប់គ្រង និងផ្ទេរការអនុវត្តរបបសន្តិសុខសង្គមរបស់អតីតយុទ្ធជន
មន្ទី ស.អ.យ រាជធានី ខេត្ត មក ប.ជ.អ

-បន្តរៀបចំ និងដាក់ឱ្យដំណើរការការិយាល័យ និងសាខា ប.ជ.អ នៅរាជធានី ខេត្ត និងក្រុង ស្រុក ខណ្ឌ

-ជំរុញរៀបចំអនុក្រឹត្យ ស្តីពីការកំណត់អត្រាភាគទានដើម្បីទ្រទ្រង់បេឡាជាតិអតីតយុទ្ធជន

-ពង្រឹងកិច្ចសហការជាមួយធនាគារដៃគូ ក្នុងការបើកផ្តល់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន
និងគ្រួសារអតីតយុទ្ធជន

-ជំរុញការបើកផ្តល់ប្រាក់របបសន្តិសុខសង្គមជូនអតីតយុទ្ធជន និងគ្រួសារ តាមរយៈប្រព័ន្ធធនាគារ
នៃខេត្តដែលបានធ្វើបច្ចុប្បន្នភាពរួច

-ចុះធ្វើអធិការកិច្ចមុខសញ្ញាដែលមិនមកធ្វើបច្ចុប្បន្នភាព និងមុខសញ្ញាដែលធ្វើបច្ចុប្បន្នភាពហើយ
មិនមកបើកប្រាក់ពីធនាគារ

-បន្តទទួល ពិនិត្យ និងផ្ទៀងផ្ទាត់លើសំណុំបែបបទស្នើសុំប្រាក់បេឡាមរណសង្គ្រោះ

-ពង្រឹងការអនុវត្តបេឡាមរណសង្គ្រោះ ស.អ.ក ស្របតាមគោលការណ៍នៃលក្ខន្តិកៈ ស.អ.ក ឲ្យ
បានទាន់ពេលវេលា និងមានប្រសិទ្ធភាព

-ចេញសេចក្តីជូនដំណឹងស្តីពីមរណភាពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាចំនួន ៦០សព/ខែ

-បំផុសចលនា ៣ពូកែ ក្នុងអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន

-ពង្រឹងការអនុវត្តគោលការណ៍កំណត់អត្តសញ្ញាណអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ ដែល
ត្រូវទទួលសម្បទានដ៏សង្គមកិច្ច ដោយឈរលើគោលការណ៍សមធម៌

-ជំរុញសកម្មភាពការងាររបស់គណៈកម្មាធិការអភិវឌ្ឍន៍សហគមន៍អតីតយុទ្ធជនឃុំ សង្កាត់

-បន្តផ្សព្វផ្សាយដល់មន្ត្រីរាជការស៊ីវិលក្នុងក្រសួង ស.អ.យ ឲ្យដាក់ពាក្យចូលជាសមាជិក ស.អ.ក
នៅតាមនាយកដ្ឋាន និងអង្គភាពក្រោមឱវាទក្រសួង

-រៀបចំទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា។

៧. បង្កើតប្រព័ន្ធសន្តិសុខសង្គមទូលំទូលាយសម្រាប់ប្រជាជនកម្ពុជា

-ជំរុញឲ្យមានសិក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ ស្តីពីរបបសន្តិសុខសង្គមសម្រាប់ប្រជាជនកម្ពុជា

-រៀបចំចងក្រងលិខិតបទដ្ឋានគតិយុត្តតាមទ្រនានា។

៨. អភិវឌ្ឍសមត្ថភាពស្ថាប័ន និងពង្រឹងភាពជាដៃគូ

-បន្តអនុវត្តគោលការណ៍ពង្រឹងសមត្ថភាពស្ថាប័ន មន្ត្រីរាជការស៊ីវិល និងការគ្រប់គ្រងក្របខ័ណ្ឌ
មន្ត្រីរាជការស៊ីវិល

-បន្តរៀបចំឯកសារដំឡើងឋានន្តរស័ក្តិ ថ្នាក់ និងប្រាក់បំណាច់មុខងារ និងប្រាក់បំណាច់ផ្សេងៗ
ជូនមន្ត្រីរាជការស៊ីវិល


-ពង្រឹងការគ្រប់គ្រងមន្ត្រីរាជការ តាមរយៈការអនុវត្តច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល
បទបញ្ជាផ្ទៃក្នុង និងរបៀបរបបធ្វើការឲ្យបានហ្នឹងម៉ាត់


- តាមដានដំណើរការរៀបចំបើកប្រាក់បៀវត្សរ៍មន្ត្រីក្រសួង ស.អ.យ តាមរយៈប្រព័ន្ធធនាគារ
- បញ្ចប់ការរៀបចំរបាយការណ៍ស្តីពីការពិនិត្យមើលមុខងារឡើងវិញរបស់ក្រសួង ស.អ.យ
- បញ្ចប់ការរៀបចំផែនការយុទ្ធសាស្ត្រឆ្នាំ២០១៤-២០១៨ របស់ក្រសួង ស.អ.យ
- បន្តធ្វើបច្ចុប្បន្នភាពព័ត៌មានស្តីពីលទ្ធផលការងារ និងសកម្មភាពថ្នាក់ដឹកនាំរបស់ក្រសួង នៅក្នុងគេហទំព័ររបស់ក្រសួង (www.mosvy.gov.kh)

-ជំរុញការបើកផ្តល់ប្រាក់បៀវត្សរ៍ និងការផ្គត់ផ្គង់ផ្សេងៗ ឲ្យបានទាន់ពេលវេលា មានប្រសិទ្ធភាព និងតម្លាភាព

- រៀបចំផែនការថវិកា ០៣ឆ្នាំរំកិល ២០១៥-២០១៧
- ធ្វើការណែនាំបំពេញបន្ថែមនូវបច្ចេកទេសគ្រប់គ្រងថវិការដ្ឋ យកចិត្តទុកដាក់ដល់ការត្រួតពិនិត្យបញ្ជីគណនេយ្យ និងពង្រឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ
- ជំរុញអនុវត្តកម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ
- ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងបន្តនិរន្តរភាពការងាររបស់អង្គការ
- ពង្រឹងពង្រីកទំនាក់ទំនងសហប្រតិបត្តិការទ្វេភាគី ពហុភាគី ជាមួយបណ្តាប្រទេសនានា សហគមន៍អាស៊ាន និងសហគមន៍អន្តរជាតិ

-តាមដានរបាយការណ៍តាមអង្គភាពចំណុះក្រសួង ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។
 រាជធានីភ្នំពេញ, ថ្ងៃទី ១០ ខែ មេសា ឆ្នាំ ២០១៤



 រដ្ឋមន្ត្រី
 រដ្ឋលេខាធិការ

 យូន រ៉ានីត